

សេចក្តីអធិស្ឋានរបស់អ្នកមានបាប THE SINNER'S PRAYER

លូកា Luke 18:9-14

៩ ឯពួកអ្នកខ្លះដែលទុកចិត្តនឹងខ្លួនគេថា គេសុចរិត ហើយក៏មើលងាយដល់
មនុស្សឯទៀតផង នោះទ្រង់មានព្រះបន្ទូល ជាពាក្យប្រៀបប្រដូចនេះថា
១០ មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារីស៊ី មួយ
ទៀតជាអ្នកយកពន្ធ ១១ អ្នកផារីស៊ីក៏ឈរតាំងអធិស្ឋានតែម្នាក់ឯងដូច្នោះថា
ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជា
មនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធ
នេះទេ ១២ ទូលបង្គំតមកក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយ១ភាគក្នុង១០ ពី
របស់ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង ១៣ ឯអ្នកយកពន្ធ
គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូល
ថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមាន
បាបផង ១៤ ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជា
សុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវ
បន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង ។

១- ព្រះទ្រង់ស្តាប់ដល់អ្នកដែលគ្មានជំនួយនៅចំពោះមុខទ្រង់

GOD LISTENS TO THOSE WHO ARE HELPLESS BEFORE HIM

Paul says, “ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកម្លាំងយ៉ាងចំណាស់វិញ។ For when I am weak, then I am strong” (2 កូរិនថូស Cor 12:10).

២- ព្រះទ្រង់ស្តាប់ដល់អ្នកដែលទ្រង់ត្រង់នៅចំពោះមុខទ្រង់

GOD LISTENS TO THOSE WHO ARE HONEST BEFORE HIM

The prodigal son humbly confessed his wrongdoing to the Father he offended and meekly accepted forgiveness from He who was ready to forgive - ទើបវាសិយាយថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុក ខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ (លូកា Luke 15:21).

៣- ព្រះទ្រង់ស្តាប់ដល់អ្នកដែលបង្ហាបខ្លួននៅចំពោះមុខទ្រង់

GOD LISTENS TO THOSE WHO ARE HUMBLE BEFORE HIM

14”ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នកខ្លះនោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបង្ហាបវិញ ហើយអ្នកណាដែលបង្ហាបខ្លួន នោះនឹងបានដំកើងឡើង។ I tell you that this man, rather than the other, went home justified before God. For everyone who exalts himself will be humbled, and he who humbles himself will be exalted.” (លូកា Luke 18:14)